

១.គេហទំព័រ ហង្សមាសព័ត៌មាន

១.មន្ត្រីរដ្ឋសេដ្ឋកិច្ចឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់និងជួសជុលសំណង់តូច
តាចចំនួន ៣២៦ ករណី ក្នុងតំបន់អង្គរ

Published on Thursday, 20 July 2017 12:27 ដោយ ៖ អ៊ុយស៊ីតា (ហង្សមាសព័ត៌មាន)



សៀមរាប៖ នៅរដ្ឋសេដ្ឋកិច្ចឆ្នាំ២០១៧ កន្លងទៅនេះ ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យសំណើ សាងសង់ និងជួសជុលសំណង់តូចតាចចំនួន៤៦៩ ករណី ក្នុងនោះដែរក្រុមការងារសហគមន៍ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់ និងជួសជុល ចំនួន ៣២៦ករណី

ក្នុងភូមិចំនួន១០ ដែលស្ថិតនៅក្នុង ស្រុកចំនួន៤ ក្រុង១ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។ ក្រុមការងារសហគមន៍បានចុះត្រួតពិនិត្យ សម្របសម្រួលអនុញ្ញាតសាងសង់ និង ជួសជុលសំណង់តូចដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលមានចំនួន ៤៦៩ ករណី ក្នុងស្រុកទាំង ៥ គឺ ស្រុកប្រាសាទបាគងចំនួន ៥៤ ករណី, ស្រុកអង្គរធំចំនួន១ ករណី, ស្រុកពួក ចំនួន ៤៥ ករណី, ក្រុងសៀមរាបចំនួន១៩១ ករណី និងស្រុកបន្ទាយស្រីចំនួន ៣៤ករណីផងដែរ។

យោងការផ្សាយរបស់អាជ្ញាធរអប្សរាបានអោយដឹងថា៖ ស្តែងចេញពីសកម្មភាពទាំងនេះក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែចុះទៅតាមគោលដៅរបស់ខ្លួនដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរ និងយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ចល្អប្រសើរចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ។

២.អាជ្ញាធរក្រុងសៀមរាបចុះរុះរើសំណង់ខុសច្បាប់ដែលសង់លើដីផ្លូវសាធារណៈចំនួន១៩ខ្នងស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

Published on Thursday, 20 July 2017 12:44 ដោយ ៖ យុតសៅ (ហង្សមាសព័ត៌មាន)



សៀមរាប៖ សំណង់ជាផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៩ខ្នងដែលអាជ្ញាធរបានអះអាងថា ជាសំណង់ខុសច្បាប់ដែលសង់លើដីផ្លូវសាធារណៈ (អតីតក្រវាត់ក្រុង) ស្ថិតនៅភូមិបឹងជួនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបនៅទល់មុខសណ្ឋាគារសុខាសៀមរាបនៅព្រឹកថ្ងៃទី២០ខែកក្កដានេះត្រូវ

បានអាជ្ញាធរក្រុងសៀមរាបសហការជាមួយអាជ្ញាធរជាតិអប្សរាចុះរុះរើសហើយ។

ប៉ុន្តែ នៅក្នុងរកណីរុះរើនេះគេមិនឃើញមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាភ័យខ្លាចឲ្យកត់សម្គាល់នោះទេ តែមានប្រជាពលរដ្ឋជាម្ចាស់ផ្ទះមួយចំនួនបាននិយាយថា ដីដែលមកពួកគាត់មកសាងសង់លំនៅ ឋាននៅនេះ គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន បានកាត់និងប្រគល់មកឲ្យពួកគាត់ហើយមិនគួរ ណាអាជ្ញាធរមករុះរើចឹងទេ។


លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឲ្យដឹងថា ជាការពិតកាលពីឆ្នាំ២០១៦សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ១៥៨អនក្រ.បក ស្តីពីការធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះដាក់ស្តែងនៅក្នុងដីបុរីសណ្ឋាគារ។

លោកពន្យល់ថា ការធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់នេះសម្រាប់តែ ដីដែលមានប្រជាពលរដ្ឋរស់នៅមិនមែនដីផ្លូវសាធារណៈនោះទេ។ ចំពោះផ្ទះចំនួន១៩ខ្នងនេះ គឺ បានសង់លើដីផ្លូវសាធារណៈ ហើយសំណង់ទាំងនេះទើបតែមកសង់នៅក្នុងអំឡុងពេលបោះឆ្នោត ឃុំសង្កាត់នេះទេ ជាពិសេសប្រជាពលរដ្ឋដែលមករស់នៅនេះក៏មិនមែនជាប្រជាពលរដ្ឋនៅក្នុងភូមិ បឹងជួនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបដែល ដែលពួកគេភាគច្រើនជាអ្នកមកពីឃុំកំពង់ឃ្នាំង ស្រុកសូទ្រនិគមខេត្តសៀមរាប។

លោកបានបញ្ជាក់ថា ៖"សម្រាប់ផ្ទះ១៩ខ្នងនេះអាជ្ញាធរនិងរុះរើឲ្យអស់តែដំហានដំបូងគឺអាជ្ញាធររុះរើ ផ្ទះ១០ខ្នងដែលគ្មានមនុស្សនៅជាមុនសិន"។

៣.មន្ត្រីកូនសត្វទោចម្ពុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

Published on Thursday, 20 July 2017 12:18 ដោយ ៖ អ៊ុយសីតា(ហាងរៀមសព៌តិមន)



សៀមរាប៖ គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វ ទោចម្ពុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូ ទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។

អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្ពុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែល បង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្ពុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើក នេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។

តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃ បានឱ្យដឹងថា កូនទោចម្ពុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោល

នៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងតេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល ១ឆ្នាំ។

ផ្អែកតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវជីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្ពុជត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។ តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្ពុជនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្គ្រាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នោះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជ្រាវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរឲ្យកាន់តែវិសេសវិសាលថែមទៀត។

៦.គេចាត់វិធី ចង្អុលព័ត៌មានខេត្តសៀមរាប

អាជ្ញាធរក្រុងសៀមរាប ចុះរុះរើសំណង់ខុសច្បាប់ចំនួន១៩ខ្នង សង់លើដីផ្លូវសាធារណៈក្នុងសង្កាត់ស្លក្រាម

មន្ទីរព័ត៌មានខេត្តសៀមរាប 20/07/2017



សំណង់ជាផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៩ខ្នង ដែលអាជ្ញាធរបានអះអាងថា ជាសំណង់ខុសច្បាប់ដែលសង់លើដីផ្លូវសាធារណៈ អតីតក្រវាត់ក្រុង ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅទល់មុខសណ្ឋាគារសុខាសៀមរាប ត្រូវបានអាជ្ញាធរក្រុងសៀមរាបសហការជាមួយអាជ្ញាធរជាតិអប្សរាចុះរុះរើសហើយ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ តែមិនឃើញមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាភ្នំនោះទេ ។

លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប បានឱ្យដឹងថា ជាការពិតកាលពីឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន បានចេញអនុក្រឹត្យលេខ១៥៨អនក្រ.បក ស្តីពីការធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះដាក់ស្តែងនៅក្នុងដីបុរីសណ្ឋាគារ ហើយការធ្វើប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់នេះ សម្រាប់តែដីដែលមានប្រជាពលរដ្ឋរស់នៅមិនមែនដីផ្លូវសាធារណៈនោះទេ ។

លោក សូ ប្លាតុង បានបញ្ជាក់ទៀតថា ចំពោះផ្ទះចំនួន១៩ខ្នងនេះ គឺបានសង់លើដីផ្លូវសាធារណៈ ហើយសំណង់ទាំងនេះទើបតែមកសង់នៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់នេះទេ ជាពិសេស ប្រជាពលរដ្ឋដែលមករស់នៅនេះ ក៏មិនមែនជាប្រជាពលរដ្ឋនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបដែរ ប៉ុន្តែពួកគាត់ភាគច្រើនជាអ្នកមកពីឃុំកំពង់ឃ្នាំង ស្រុកសូទ្រនិតម ខេត្ត សៀមរាប ហើយ សម្រាប់ផ្ទះ១៩ខ្នងនេះ អាជ្ញាធរនឹងរុះរើឲ្យអស់តែជំហានដំបូង គឺរុះរើផ្ទះ១០ខ្នង ដែលគ្មានមនុស្សនៅជាមុនសិន ។

អត្ថបទ និង រូបថត : លោក យុត សៅ

កែសម្រួលអត្ថបទ : លោក លីវ សាន្ត

១.គេចាត់វីរ Fresh news

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេស សង្គ្រោះបឋម ដល់មន្ត្រីភ្នាក់ងារទេសចរណ៍

Fresh news 20/07/2017



(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តជប៉ុន នៃអង្គការស្រឡាញ់ដើម្បីបើកវគ្គបណ្តុះ បណ្តាលសង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេស ចរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន៤០នាក់ ដែលមកពី ប្រាសាទនានា នៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។

វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្ដោតសំខាន់ទៅលើវិធីសាស្ត្រ នៃការសង្គ្រោះបឋមមនុស្ស គាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយ មនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្សស្លាក់អាហារដល់មន្ត្រី ភ្នាក់ងារទេសចរ ព្រោះពួក គាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសជាតិនិងអន្តរជាតិ។ ការងារសង្គ្រោះបឋមនេះជាការងារ បន្ថែមលើការងារស្នូល របស់ភ្នាក់ងារទេសចរណ៍ការងារនេះមានសារសំខាន់ សម្រាប់មន្ត្រីភ្នាក់ងារ ទេសចរណ៍ ក្នុងការជួយសង្គ្រោះដល់ ភ្ញៀវដែលជួបឧបទ្វរហេតុណា មួយក្នុងកំឡុងពេលដែលពួក គាត់កំពុងដើរទស្សនា នៅក្នុងតំបន់មណ្ឌលយុវជនអង្គរផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែល ធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។

